

អ្វីដែលត្រូវធ្វើ បើប្រសិនជា សមាជិកគ្រួសាររបស់អ្នកជាប់ឃុំឃាំង

- ស្រាវជ្រាវរកជនជាប់ឃុំឃាំង នៅ <https://locator.ice.gov> ។ បើពួកគេនៅក្រោមអាយុ១៨ឆ្នាំ ចូរទាក់ទង ទីស្នាក់ការ ICE ដែលនៅជិតជាងគេ នៅអាស៊ីយ៉ាងដ្ឋាន www.ice.gov/contact/ero ។ ម៉្យាងទៀត អ្នកអាចទាក់ទងស្ថានទូតរបស់គេផងដែរ នៅ www.embassy.org/embassies ។
- បើអ្នកទទួលទូរស័ព្ទពី សមាជិកគ្រួសារនៃជនជាប់ឃុំឃាំង ត្រូវយកព័ត៌មានអោយបានច្រើន ដែលអាចធ្វើទៅបាន អំពី លក្ខណៈរូបរាង និង ការឃុំឃាំង។ ទោះបីយ៉ាងណាក៏ចូរសន្ទនាណាមួយនឹងត្រូវបានអាត់សំលេងទុក ហេតុដូច្នោះ ចូរកុំពិភាក្សាពី ព័ត៌មានដែលរសើប ដូចជា ស្ថានភាពអន្តោប្រវេសន៍ ឬ ប្រវត្តិបទឧក្រិដ្ឋរបស់ពួកគេ។
- ចូររកជំនួយផ្នែកច្បាប់៖ ពួកគេអាចស្នើសុំបញ្ជីនៃសេវាកម្មច្បាប់ដែលឥតគិតថ្លៃ ឬ គិតតម្លៃតិចតួច។ ព័ត៌មានស្តីពី ធនធានច្បាប់ អាចរកបាននៅ www.immigrationlawhelp.org/ ។
- ការសួរសុខទុក្ខនៅមន្ទីរឃុំឃាំង៖ អ្នកត្រូវមានវត្តមានពេញច្បាប់ នៅសហរដ្ឋអាមេរិក (មានសញ្ជាតិអាមេរិកាំង, កាន់ គ្រឿងខាត-ប័ណ្ណពណ៌បៃតង- ឬ មានលក្ខណៈខណ្ឌស្របច្បាប់ដទៃទៀត) ដើម្បីទៅសួរសុខទុក្ខបាន។
- ការជំនុំជំរះសុំនៅក្រៅឃុំដោយការដាក់ប្រាក់បញ្ចាំ៖ ពួកគេអាចស្នើសុំការជំនុំជំរះដើម្បីនៅក្រៅឃុំដោយការដាក់ប្រាក់បញ្ចាំ ក្នុងអំឡុងពេលនៃការធ្វើសវនាការដំបូងរបស់ពួកគេ ឬ ដោយការស្នើសុំជាលាយលក្ខណៈអក្សរទៅចៅក្រម ដើម្បីបង់ “ប្រាក់បញ្ចាំ” (ជាលុយដាក់លាក់មួយចំនួន) ដើម្បីសុំអោយមានការដោះលែង ក្នុងខណៈពេលដែលករណីរបស់ពួកគេ កំពុងបន្តកើតមាន។

បើអ្នកមានសំណួរផ្សេងៗ សូមអ៊ីម៉ែល អ្នកស្រី ចេន លូ (Jane Liu) នៅ អាស៊ីយ៉ាងដ្ឋាន jliu@napawf.org ។



អ្វីដែលត្រូវធ្វើ បើប្រសិនជា សមាជិកគ្រួសាររបស់អ្នកជាប់ឃុំឃាំង

- ស្រាវជ្រាវរកជនជាប់ឃុំឃាំង នៅ <https://locator.ice.gov> ។ បើពួកគេនៅក្រោមអាយុ១៨ឆ្នាំ ចូរទាក់ទង ទីស្នាក់ការ ICE ដែលនៅជិតជាងគេ នៅអាស៊ីយ៉ាងដ្ឋាន www.ice.gov/contact/ero ។ ម៉្យាងទៀត អ្នកអាចទាក់ទងស្ថានទូតរបស់គេផងដែរ នៅ www.embassy.org/embassies ។
- បើអ្នកទទួលទូរស័ព្ទពី សមាជិកគ្រួសារនៃជនជាប់ឃុំឃាំង ត្រូវយកព័ត៌មានអោយបានច្រើន ដែលអាចធ្វើទៅបាន អំពី លក្ខណៈរូបរាង និង ការឃុំឃាំង។ ទោះបីយ៉ាងណាក៏ចូរសន្ទនាណាមួយនឹងត្រូវបានអាត់សំលេងទុក ហេតុដូច្នោះ ចូរកុំពិភាក្សាពី ព័ត៌មានដែលរសើប ដូចជា ស្ថានភាពអន្តោប្រវេសន៍ ឬ ប្រវត្តិបទឧក្រិដ្ឋរបស់ពួកគេ។
- ចូររកជំនួយផ្នែកច្បាប់៖ ពួកគេអាចស្នើសុំបញ្ជីនៃសេវាកម្មច្បាប់ដែលឥតគិតថ្លៃ ឬ គិតតម្លៃតិចតួច។ ព័ត៌មានស្តីពី ធនធានច្បាប់ អាចរកបាននៅ www.immigrationlawhelp.org/ ។
- ការសួរសុខទុក្ខនៅមន្ទីរឃុំឃាំង៖ អ្នកត្រូវមានវត្តមានពេញច្បាប់ នៅសហរដ្ឋអាមេរិក (មានសញ្ជាតិអាមេរិកាំង, កាន់ គ្រឿងខាត-ប័ណ្ណពណ៌បៃតង- ឬ មានលក្ខណៈខណ្ឌស្របច្បាប់ដទៃទៀត) ដើម្បីទៅសួរសុខទុក្ខបាន។
- ការជំនុំជំរះសុំនៅក្រៅឃុំដោយការដាក់ប្រាក់បញ្ចាំ៖ ពួកគេអាចស្នើសុំការជំនុំជំរះដើម្បីនៅក្រៅឃុំដោយការដាក់ប្រាក់បញ្ចាំ ក្នុងអំឡុងពេលនៃការធ្វើសវនាការដំបូងរបស់ពួកគេ ឬ ដោយការស្នើសុំជាលាយលក្ខណៈអក្សរទៅចៅក្រម ដើម្បីបង់ “ប្រាក់បញ្ចាំ” (ជាលុយដាក់លាក់មួយចំនួន) ដើម្បីសុំអោយមានការដោះលែង ក្នុងខណៈពេលដែលករណីរបស់ពួកគេ កំពុងបន្តកើតមាន។

បើអ្នកមានសំណួរផ្សេងៗ សូមអ៊ីម៉ែល អ្នកស្រី ចេន លូ (Jane Liu) នៅ អាស៊ីយ៉ាងដ្ឋាន jliu@napawf.org ។

